



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គោរពដូន

APPLICATION TO

ឯកឧត្តមប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

His Excellency the Chairman of the National Election Committee

កម្មវត្ថុ : សំណើសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ជាតិ អន្តរជាតិ
Subject : Request for status of National Media Pass International Media Pass

សូមឯកឧត្តម មេត្តាអនុញ្ញាតឱ្យខ្ញុំបាទ, នាងខ្ញុំ ឈ្មោះ:
Your Excellency, Please allow Mr. Ms. Mrs. :.....

បានចូលរួមយកព័ត៌មានក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅព្រះរាជាណាចក្រកម្ពុជា ដោយក្តីអនុគ្រោះ។

to cover the Voter List Update and Voter Registration 2017 and 4th Mandate of the Election of Member of Senate 2018 in the Kingdom of Cambodia.

សូមភ្ជាប់មកជាមួយនូវ :

- ប្រវត្តិរូប ចំនួន (០១ ច្បាប់) មានបិទរូបថត Curriculum Vitae (1 Copy)
- រូបថត ៤ x ៦ ចំនួន ១សន្លឹក Photo 4 x 6 (1)
- ច្បាប់ចម្លងលិខិតឆ្លងដែន (អ្នកសារព័ត៌មានជនជាតិបរទេស) A copy of passport (International Journalists)
- ច្បាប់ចម្លងនៃប័ណ្ណព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានជាតិ ឬអត្ថបទដែលបានសរសេរចុងក្រោយចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់ក្នុងអំឡុងឆ្នាំចុងក្រោយ ។ A copy of Media pass issued by Ministry of Information or national or international association of journalist or a copy of articles in a legal Media published in the last year.

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....
Date:/...../.....

ហត្ថលេខាសាមីខ្លួន
Signature

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ប្រវត្តិរូប



រូបថត
4x6

គោតនាម និងនាម: អក្សរឡាតាំង.....

ភេទ..... ជនជាតិ..... សញ្ជាតិ.....

ថ្ងៃខែឆ្នាំកំណើត:

ទីកន្លែងកំណើត: ភូមិ..... ឃុំ/សង្កាត់.....

ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត.....

ទីលំនៅបច្ចុប្បន្ន: ផ្ទះលេខ..... ផ្លូវ..... ក្រុម..... ភូមិ.....

ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត.....

ឈ្មោះអង្គការ:

អាសយដ្ឋានអង្គការ: ផ្ទះលេខ..... ផ្លូវ..... ឃុំ/សង្កាត់..... ក្រុង/ស្រុក/ខណ្ឌ.....

រាជធានី/ខេត្ត..... ទូរស័ព្ទ..... ទូរសារ.....

លេខទូរស័ព្ទទំនាក់ទំនងផ្ទាល់ខ្លួន: E-mail:.....

មុខតំណែង:

- អ្នកសារព័ត៌មានជាតិ អ្នកសារព័ត៌មានអន្តរជាតិ អ្នកសារព័ត៌មានវិទ្យុឬទូរទស្សន៍
- ទីភ្នាក់ងារព័ត៌មាន អ្នកកាន់ម៉ាស៊ីនថតរូប អ្នកកាន់ម៉ាស៊ីនថតវីដេអូ
- អ្នកសារព័ត៌មាន NGO មុខតំណែងផ្សេងៗ.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ហត្ថលេខាសាមីខ្លួន